


ល្បិចដោះខ្លួនរបស់លោកកឹមសុខា



ល្បិចដោះខ្លួន របស់លោក កឹម សុខា

ព្រះមហាក្សត្រ មានព្រះរាជហឫទ័យ ទទួលយល់ព្រមការស្នើរសូមរបស់លោក ហ៊ុន សែន អោយលើកលែងទោសដល់ លោក កឹម សុខា។ រាជវិកម្មនេះ វាមានអាការក្រៅ ដូចជាមានខ្លឹមសារណាស់ សំរាប់យុត្តិធម៌ ដែល ពួកអ្នកដឹកនាំ គណបក្សប្រឆាំង គេទុកជា ដំណោះស្រាយនយោបាយ មួយដំណាក់កាល។ តែបើយើងយកវា មកពិចារណាបន្តិច យើងឃើញថា អំពើនេះ វាជា គោលវិធី ជាទម្លាប់ របស់ពួកអ្នកកាន់អំណាច គេយកវា មកប្រើ សំរាប់ពង្រឹង អំណាចផ្តាច់ការ របស់គេតែប៉ុណ្ណោះ ហើយក៏វា មិនមែនជា ដំណោះស្រាយនយោបាយ ជាស្ថាពរអ្វី នោះដែរ ដូចដែលធ្លាប់មាន ពីអតីតកាលមក ផ្ទុយទៅវិញ កាលណាវាមានគោលវិធីនេះកើតឡើងម្តងៗ គឺច្បាស់ជាវាមាន សិចិលភាព¹ រវាងបក្សប្រឆាំង ជាមួយនិង លោក ហ៊ុន សែន ដែលជាការស៊ុមគ្រលុំ ជាសេចក្តីវិនាស ដល់លិទ្ធិប្រជាធិបតេយ្យ និង ប្រយោជន៍ជាតិ ជាពុំខាន ដូចលោក សម រង្ស៊ី និង ហ៊ុន សែន ធ្លាប់បានធ្វើជាច្រើនដងរួចមកហើយ។ ទោះបីលោក កឹម សុខា គាត់អះអាងថា វាគ្មានការដោះដូរ តែគាត់មិនបាន គិតថា ធម្មជាតិ នៃនីតិវិធី លើកលែងទោសនេះ វាមានធាតុ

¹ សិចិលភាព; Concession, compromis។

ល្បិចដោះខ្លួនរបស់លោកកឹមសុខា

ជាការដោះដូរ រួចស្រេចទៅហើយ។ ដូចយ៉ាង គាត់បានសរសេរ សំបុត្រ ផ្ញើចំពោះលោក ហ៊ុន សែន សារភាព ទទួលស្គាល់គ្រប់ កំហុស ដែលគាត់បានប្រព្រឹត្តជាមុនសិន រួចហើយ ស្នើសុំម លោក ហ៊ុន សែន មេត្តាជួយធ្វើអន្តរាគមន៍ចំពោះដល់ព្រះមហាក្សត្រ អោយព្រះអង្គ លើកលែងទោសដល់ខ្លួន។ ទទួលកំហុស ក្នុងករណីបែបនេះ គឺទទួលស្គាល់ អយុត្តិធម៌ ថាជា យុត្តិធម៌។

មួយវិញទៀត សេរីភាពរបស់លោក កឹម សុខា នៅពេលនេះ ជា ប្រាក់កក់ របស់គាត់ ទុកអោយលោក ហ៊ុន សែន សំរាប់ធានា នូវ សេចក្តីសុខ ដល់លោក ហ៊ុន សែន និងក្រុមគ្រួសារ និង ការ ចូលធ្វើសហការរបស់ពួកអ្នកដឹកនាំ បក្សប្រឆាំង នៅក្នុងយុទ្ធ សាស្ត្រយួន។ ដូច្នោះសេរីភាពនេះ វាក្មានអត្ថរស់ជា ជវនៈ² នៃការ តស៊ូ ដើម្បី ប្តូរអំណាចផ្តាច់ការនោះឡើយ។ លោក ហ៊ុន សែន សុខចិត្តអោយលោក កឹម សុខា រួចទោស ដើម្បីធ្វើជា មេបន្តក ទទួលខុសត្រូវ នូវគ្រប់សកម្មភាព ជាសំដីក្តី ជាអំពើក្តី ដែល ទុកជាការប្រឆាំងនឹង បក្សរបស់គាត់ ពុំនោះសោត លោក កឹម សុខា នឹងអាចទទួល ការចោទប្រកាន់ជាថ្មី នូវកំហុសសិប្ប និម្មិត ជាច្រើនទៀត ដែលតុលាការ មិនទាន់បានសំរេច ដូច គ្នានឹង ករណីលោក សម រង្ស៊ី នោះដែរ។ ការពិតវាមិនពិបាក នឹងមើលឃើញនោះឡើយ ខ្មែរយើង គ្រាន់តែនាំគ្នា តាមដាន ដល់គ្រប់សកម្មភាព លោក កឹម សុខា ក្តី សម រង្ស៊ី ក្តី និង ពួក

² ជវនៈ ; bond, élan។

ល្បិចដោះខ្លួនរបស់លោកកឹមសុខា

អ្នកដឹកនាំបក្សប្រឆាំងក្តី ចាប់ពីពេលនេះទៅ វានឹងឃើញ មារយាទពិត របស់ពួកគាត់ស្រេចទៅហើយ គឺជាមារយាទចុះ ចាញ់លោក ហ៊ុន សែននោះឯង។ ពាក្យស្លោក «ដូរប្តីមិនដូរ» វា ជាប្រយោគកន្លង ចប់ពេញលេញទៅហើយ សំរាប់ការបោះ ឆ្នោត ឃុំសង្កាត់ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតសភា នៅឆ្នាំ ២០១៨។

យើងមាចសន្តិដ្ឋានបានថា សេរីភាពលោក កឹម សុខា គឺជា ល្បិចដោះខ្លួន^៣ របស់គាត់ផ្ទាល់តែប៉ុណ្ណោះ។ តែយើង អបអរ សាទរដល់គាត់ ដែលអាចវិលត្រឡប់ មករស់នៅជាធម្មតា ជាមួយគ្រួសារវិញ ដែលជាសុភមង្គលនៃមនុស្សលោក។ តែត្រូវ លោក កឹម សុខា មានសតិសម្បជញ្ញៈថា នៅជុំវិញរឿងស្រីមុំ មានមនុស្សដទៃទៀត គេកំពុងជាប់ពន្ធនាគារនៅឡើយ។

^៣ ល្បិចដោះខ្លួន; faux-fuyant។